



ประกาศองค์การบริหารส่วนตำบลหัวเขา^๑
เรื่อง ปรับปรุงตำแหน่งปลัดองค์การบริหารส่วนตำบล

ด้วยคณะกรรมการพนักงานส่วนตำบลจังหวัดสุพรรณบุรี ในประชุมครั้งที่ ๒/๒๕๖๕ เมื่อวันที่ ๒๓ กุมภาพันธ์ ๒๕๖๕ ได้มีมติเห็นชอบให้ องค์การบริหารส่วนตำบลหัวเขา อำเภอเดิมบางนางบัวช จังหวัดสุพรรณบุรี ปรับปรุงตำแหน่งปลัดองค์การบริหารส่วนตำบล (นักบริหารงานท้องถิ่นระดับต้น) เป็นปลัดองค์การบริหารส่วนตำบล (นักบริหารงานท้องถิ่นระดับกลาง)

อาศัยอำนาจตามความในมาตรา ๑๕ ประกอบกับมาตรา ๒๕ วรรคท้ายแห่งพระราชบัญญัติ ระเบียบบริหารงานบุคคลส่วนท้องถิ่น พ.ศ.๒๕๔๒ องค์การบริหารส่วนตำบลหัวเขา จึงปรับปรุงตำแหน่ง ปลัดองค์การบริหารส่วนตำบล (นักบริหารงานท้องถิ่นระดับต้น) เป็นปลัดองค์การบริหารส่วนตำบล (นักบริหารงานท้องถิ่นระดับกลาง) ด้วยรายละเอียดโครงสร้างแบบท้าย

ประกาศ ณ วันที่ ๒๓ เดือน กุมภาพันธ์ พ.ศ. ๒๕๖๕

(นายธนู ทองรอด)

นายกองค์การบริหารส่วนตำบลหัวเขา

ପ୍ରାଚୀନ ହିନ୍ଦୁ ଧର୍ମରେ କାନ୍ତିକାରୀ ଅନୁଷ୍ଠାନ

โดยรัฐบาลได้ดำเนินการอนุมัติการบริหารจัดการที่ดินให้แก่

(๑) บังคับใช้ตามวิธีการและรั้งไว้สำหรับการดำเนินการที่ต้องดำเนินการด้วยความตกลงของผู้ให้บริการ

ຮອບປັດຂອງຄໍາການປົກກີ່ຫາຮັກຕ່າງໆທຳປະເທ
(ນໍາກີ່ຫາຮັກຈາກທົ່ວທິນ ຮະຫວັດປັດຕົນ) (๑)

ก่องคัลจ
ผู้อำนวยการกรุง
(นายบริหารงานฯ)
ระบุตัวตน (๑)

ก้องช่าง
ผู้อำนวยการกองบัน្ត
(น้ำประปากรุงเทพมหานคร) (๑๘๙๑-๒๕๓๑)

- ภายนอกและรัฐบาลการปกครองฯ

ព្រៃនសម្រាប់សាធារណការប្រើប្រាស់ក្នុងការអនុវត្តន៍

หัวข้อนี้ทำเป็นปลั๊กอ่อนๆ การบีบเรียบร้าร่วงตามบานโลก
(นัยปริชาเรงานที่ไม่ไป ระดับตื้น)

ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជានៃរដ្ឋបាលប៊ូនា

ផ្ទាល់ខ្លួនអាជីវកម្មករណី
(ប្រព័ន្ធបាលប៊ូនា ខេត្តកម្ពុជា)

ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា

៩. ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា

១. លោកអគ្គនាយករដ្ឋមន្ត្រី (បាលប៊ូនា) ឈ្មោះ ១ ឯករាជក្រឹតា
អគ្គនាយករដ្ឋមន្ត្រី និងប្រធានបាលប៊ូនា
២. ដៅលី សារិន សារិន ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា

៣. លោកអគ្គនាយករដ្ឋមន្ត្រី (បាលប៊ូនា) ឈ្មោះ ១ ឯករាជក្រឹតា
អគ្គនាយករដ្ឋមន្ត្រី និងប្រធានបាលប៊ូនា
៤. ដៅលី សារិន សារិន ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា

៥. ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា
៦. ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា
៧. ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា
៨. ក្រសួងសេដ្ឋកិចនាគណន៍ទេសចរណ៍ខេត្តកម្ពុជា
ទំនាក់ទំនងប្រព័ន្ធបាលប៊ូនា

រំលែក	ឈ្មោះរាជការដែលបានឱ្យរៀបចំ	ឈ្មោះរាជការដែលបានឱ្យរៀបចំ	រំលែក	ឈ្មោះរាជការដែលបានឱ្យរៀបចំ	ឈ្មោះរាជការដែលបានឱ្យរៀបចំ
១	២	៣	៤	៥	៦

រំលែក	ឈ្មោះរាជការដែលបានឱ្យរៀបចំ	ឈ្មោះរាជការដែលបានឱ្យរៀបចំ	រំលែក	ឈ្មោះរាជការដែលបានឱ្យរៀបចំ	ឈ្មោះរាជការដែលបានឱ្យរៀបចំ
១	២	៣	៤	៥	៦

โครงสร้างของซ่องศักดิ์การบริหารส่วนตัวบล็อกทั่วไป

ผู้อำนวยการกองซ่าง
(นักบริหารงานซ่าง ระดับบุคคล)

จ้างแบบแผนและก่อสร้าง
งานโดยร่าง
งานสำรวจและออกแบบ
งานก่อสร้างและซ่อมบำรุง
งานควบคุมการก่อสร้าง
งานควบคุมการก่อสร้าง
จ้างงาน ๓ อัตรา

งานควบคุมอาคาร
งานผู้เชื่อมต่อ
พัฒนาช่างตามภารกิจ
ผู้ช่วยนายช่างโดยร่าง
จ้างงาน ๓ อัตรา

งานระบบจราจร
งานสาธารณูปโภค
๑. นายช่างโดยร่าง (ปง./ชง.)
จ้างงาน ๓ อัตรา

ระดับ	อิฐมวลกระหองภายนอก	อิฐมวลกระหองภายใน	ปก./ชก.	ปง./ชง.	ถูกจ้างประจำ	พนักงานจ้าง (ภารกิจ)	พนักงานจ้าง (ทั่วไป)
จ้างงาน	๗	-	๑	-	๑	-	๑

କୁରାକ୍ଷେତ୍ରରେ ପରିମାଣରେ ଉପରେ ଦେଖାଯାଇଥାଏ କି କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

๔. ผู้ซึ่งอยู่ในพื้นที่ของบ้านบุครุกราก
จ. ปัตตานี ๗๐๑๓

ବୁଦ୍ଧିମତ୍ତା ପରିଚୟ କରିବାରେ ଏହାରେ ଅନେକ ଉପରେ ଆଶୀର୍ବାଦ ପାଇଲାମୁଣ୍ଡିଲୁ
କିମ୍ବା ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ

៦	៧	៨	៩	៩	១០	១១
ពេជ្យកុំព្យូទ័រ នគរបាលភ្នែក	សង្គមត្រួតពិនិត្យ នគរបាលភ្នែក	ក្រសួងសាធារណការ នគរបាលភ្នែក	-	-	(ផ្សេងៗ) អង្គភាព នគរបាលភ្នែក	(ផ្សេងៗ) អង្គភាព នគរបាលភ្នែក

ໂຄຣະກົມງົມ ດ້ວຍເຫັນທີ່ມີມາດີ

၃၁။ မြန်မာနိုင်ငံတော်လွှာများ၊ မြန်မာနိုင်ငံတော်လွှာများ၊ မြန်မာနိုင်ငံတော်လွှာများ၊

ଶୁଣି ମେହିରା ତେ କାହାରା

၁၈၂၃

ჩემი სახელი და გვარი

၁၅၂

ପ୍ରକାଶକ ପତ୍ର / ପିଲାମଣି

ପ୍ରମାଣିତ
କରିବା
ପାଇଁ